

## ព្រះរាជាណាចក្រកម្ពុជា នគរាមេន ០៩០៩.០៩១

សេចក្តី

ព្រះរាជាណាចក្រកម្ពុជា នគរាមេន សៀមរាប  
រាជរដ្ឋបាល ព្រះរាជាណាចក្រកម្ពុជា នគរាមេន អនុមេដ្ឋាមេន  
និងរាជក្រឹត្យ ធម្មុជាវាទាដីកែវ បាយក្រារ ហិរញ្ញវត្ថុ  
**ព្រះរាជាណាចក្រកម្ពុជាដីកែវ**

- បានយើត្រឡើងមុនពីនេះព្រះរាជាណាចក្រកម្ពុជា
- បានយើត្រព្រះរាជាណាចក្រកម្ពុជា នគរាមេន ០៩/៩៩/៩៩ ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ដែល  
ប្រកាសឱ្យប្រើប្រាស់ ស្តីពីការរៀបចំ និងការប្រកួតិទេទេនៃការបង់បានរដ្ឋមន្ត្រី
- បានយើត្រព្រះរាជាណាចក្រកម្ពុជា នគរាមេន ០៩/៩៩/៩៩ ចុះថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ១៩៩៩ ដែល  
ប្រកាសឱ្យប្រើប្រាស់ ស្តីពីការរៀបចំ និងការប្រកួតិទេទេនៃការបង់បានរដ្ឋមន្ត្រី ក្នុង  
សម្រាប់ប្រើប្រាស់ នាទីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០០០

## ក្រសួងពេទ្យ

ខ្លួន ១ ..

ធ្វើបានបង្កើតសញ្ញាសក្តី និងបរាប់សំណាន់សមាជិករដ្ឋបាន និងអនុរដ្ឋ  
ឈាមឈារ ។

ខ្លួន ២ ..

សញ្ញាសក្តី និងឯកសញ្ញានេះ ប្រើប្រាស់នៅពេលចូលរួមពិធីធម្មេរ នៃពេជ្រិដាតិ ពិធីធម្មេរ  
ជាតិ និងពិធីធម្មេរការជ្រើន។ ។

## ទីរូបទី ២

## សញ្ញាណានី

ខ្លួន ៣ ..

សញ្ញាណានីនានីការជ្រើនរដ្ឋបាន និងអនុរដ្ឋឈាមឈារ ន្រវ៉ាបានកំណត់ចុះចត់ទេះ៖

១.សំណង់បាយក្រុងក្រោម ឬបាយក្រុងក្រោម ឬទាំងពីរ និងអនុរដ្ឋឈាមឈារ

**៩.សត្វិត្យា :** មានដែករីពិភ័យខ្លួន រោនតុបនៃនៅជាយក្រាសអង្គរពិមាល មានផ្ទាល់យុទ្ធមួយទេ មានប្រព័បកនៅកណ្តាល នៅថ្ងៃពីឈើដោយឯកមានសញ្ញាបានដោកិច្ច និង នៅឈើសញ្ញាបានដោកិច្ច មានឡើងរូបរាងដោយឯកមានមួយ ។ មានជាដាយសវិកក្រាសអង្គរពិមាលពេញ ជីវិត ។ នៅថ្ងៃខ្លះក្រាសអង្គរ និងក្រាសជាដាយមានខ្សោយរោញពិមាលបិន្ទុតសំរាប់សំគាល់បាននៅសកិនាយករដ្ឋមន្ត្រី ពីរដ្ឋសំរាប់សំគាល់បាននៅសកិនាយករដ្ឋមន្ត្រី មួយដ្ឋសំរាប់សំគាល់បាននៅសកិនាយករដ្ឋមន្ត្រី និងមានខ្សោយរោញពិមាលមួយឡើតុចិត្តពិខាងក្រោម ។

ខាតសកិនា ត្រូវបានកំណត់ចំណែកខាងក្រោមនេះ :-

- បាតក្រោមប្រាំនេះ ៦ សម្រាក់ម៉ែត្រ
- ទទួលបុគ្គលាត់ដែកខាងលើ ប្រាំនេះ ៤.៤០ សម្រាក់ម៉ែត្រ មានរាល់ការងារជាមុនទាល
- បណ្តុយពីឈើដែកខាតក្រោមប្រាំនេះ ១៣ សម្រាក់ម៉ែត្រ

**១០.សត្វិចុលគារ :** មានដែករីពិភ័យខ្លួន រោនតុបនៃនៅជាយក្រាសអង្គរពិមាល និង មានសញ្ញាបានដោកិច្ចពិមាលនៅខាងជើម ។ មានជាដាយសវិកក្រាសអង្គរពិមាលនៅដែកិច្ច ខាងជើម និងចំហេងខាងមួយ ។ នៅថ្ងៃខ្លះក្រាសអង្គរ និងក្រាសជាដាយមានខ្សោយរោញពិមាលបិន្ទុតសំរាប់សំគាល់បាននៅសកិនាយករដ្ឋមន្ត្រី ពីរដ្ឋសំរាប់សំគាល់បាននៅសកិនាយករដ្ឋមន្ត្រី មួយដ្ឋសំរាប់សំគាល់បាននៅសកិនាយករដ្ឋមន្ត្រី នៅដែកិច្ចខាងជើម និងចំហេងខាងមួយ ហើយនិងមានខ្សោយរោញពិមាលមួយឡើតុចិត្តពិខាងក្រោម ។

ខាតសកិនុមករារ ត្រូវបានកំណត់ចំណែកខាងក្រោម :-

- មានរាល់ការងារប្រឡាយមួយក្រោម
- បណ្តុយប្រាំនេះ ១១ សម្រាក់ម៉ែត្រ
- ទទួលប្រាំនេះ ៤ សម្រាក់ម៉ែត្រ

**១១.សត្វិចុលដែកខាតជាមុនសម្រាប់បាននៅសកិនាយករដ្ឋមន្ត្រី :** មានដែករីពិភ័យខ្លួន រោនតុបនៃនៅជាយក្រាសអង្គរពិមាល និងមានជាដាយសវិកក្រាសអង្គរពិមាល នៅដោយដែកិច្ចខាងជើម និងសម្រាប់បាននៅសកិនាយករដ្ឋមន្ត្រី និងក្រាសជាដាយមានខ្សោយរោញពិមាលបិន្ទុត សំរាប់សំគាល់បាននៅសកិនាយករដ្ឋមន្ត្រី ពីរដ្ឋសំរាប់សំគាល់បាននៅសកិនាយករដ្ឋមន្ត្រី មួយដ្ឋសំរាប់សំគាល់បាននៅសកិនាយករដ្ឋមន្ត្រី

ឆ្នាំ ៩៥ ឈខេះ ៤ ចុះថ្ងៃ ០៨ ខែ កុម្ភ: ឆ្នាំ ២០០៩ រាជកិច្ច សំពាល់ ៣៤០

អ្នកមន្ត្រី នៅថ្ងៃការបៀវត្សទី២ ឆ្នាំ ២០០៩ នៅក្នុងការធ្វើតួនាទីប្រជាធិបតេយ្យ និងការឈរធម្មោគ មុនរបស់តួនាទីប្រជាធិបតេយ្យ ។

ខ្លាតសក្តិចុងដោយ ទាំងសងខាង ត្រូវបានកំណត់ដូចខាងក្រោមនេះ :-

- មានចុនប្រជាធិបតេយ្យ
- បាយកាយប្រវិជ្ជមក ៣២ សម្រាប់ធនធាន ៣៦ សម្រាប់ធនធាន ១៧ សម្រាប់ធនធាន ៩១ សម្រាប់ធនធាន ១៩
- ទីឯកប្រវិជ្ជមក ១១ សម្រាប់ធនធាន

រឿងក្នុងសក្តិស្សា សក្តិចុងដោយ សក្តិចុងដោយសក្តិស្សា មានចុនប្រជាធិបតេយ្យទី១ សំរាប់ប្រជាធិបតេយ្យ ៣២ សម្រាប់ធនធាន ៣៦ សម្រាប់ធនធាន ១៧ សម្រាប់ធនធាន ៩១ សម្រាប់ធនធាន ១៩ ទី៣ នៃព្រះរាជក្រឹត្យនេះ ។

## ២. សំណង់ទេសក្តិស្ស៍ និងការឈរធម្មោគ

សំណង់ទេសក្តិស្ស៍ : មានដូចមីពីពីរជាផ្លូវ រចនាតុប៊ិន់ដោយក្សាថ ភ្នីនៃសពិបាល នៅថ្ងៃការបៀវត្សទី២ និងនៅថ្ងៃការបៀវត្សទី៣ មានខ្លួនខ្លួនឱ្យបញ្ជាផ្លាត់ជាមុននៃក្នុងការឈរធម្មោគ ។ មានដូចមីពីរជាផ្លូវ នៅថ្ងៃការបៀវត្សទី២ និងនៅថ្ងៃការបៀវត្សទី៣ និងដូចមីពីរជាផ្លូវ នៅថ្ងៃការបៀវត្សទី៣ មានខ្លួនខ្លួនឱ្យបញ្ជាផ្លាត់ជាមុននៃក្នុងការឈរធម្មោគ ។ នៅថ្ងៃការបៀវត្សទី២ និងនៅថ្ងៃការបៀវត្សទី៣ មានខ្លួនខ្លួនឱ្យបញ្ជាផ្លាត់ជាមុននៃក្នុងការឈរធម្មោគ ។ នៅថ្ងៃការបៀវត្សទី២ និងនៅថ្ងៃការបៀវត្សទី៣ មានខ្លួនខ្លួនឱ្យបញ្ជាផ្លាត់ជាមុននៃក្នុងការឈរធម្មោគ ។

ខ្លាតសក្តិស្សា ត្រូវបានកំណត់ដូចខាងក្រោមនេះ :-

- បាតក្រោមប្រវិជ្ជមក ១ សម្រាប់ធនធាន
- ទីឯកប្រវិជ្ជមក ៤៩ សម្រាប់ធនធាន ៤៩
- បាយកាយប្រវិជ្ជមក ៣ សម្រាប់ធនធាន

៣. សក្តិស្សិតិមិត្តភកត : មានដូចមីពីរជាផ្លូវ រចនាតុប៊ិន់ដោយក្សាថ ភ្នីនៃសពិបាល និងមានសញ្ញាណដោយក្សាថរបស់បាន ២០ សម្រាប់ធនធាន ២០ មានការកោងការដោយខ្លួន ។ មានដូចមីពីរជាផ្លូវ នៅថ្ងៃការបៀវត្សទី២ និងនៅថ្ងៃការបៀវត្សទី៣ និងដូចមីពីរជាផ្លូវ នៅថ្ងៃការបៀវត្សទី២ និងនៅថ្ងៃការបៀវត្សទី៣ និងដូចមីពីរជាផ្លូវ នៅថ្ងៃការបៀវត្សទី២ និងនៅថ្ងៃការបៀវត្សទី៣ ។ នៅថ្ងៃការបៀវត្សទី២ និងនៅថ្ងៃការបៀវត្សទី៣ និងដូចមីពីរជាផ្លូវ នៅថ្ងៃការបៀវត្សទី២ និងនៅថ្ងៃការបៀវត្សទី៣ ។

សំរាប់សំគាល់បានន្ទរសក្តីដឹងមន្ត្រី ពីរដ្ឋនាសំរាប់សំគាល់បានន្ទរសក្តីដឹងលេខាជីវា មួយដ្ឋាន  
សំរាប់សំគាល់បានន្ទរសក្តីអនុញ្ញូលេខាជីវា នៅខេត្តក្រោជ្រើនខេត្ត និងចំបោះខេត្តមុខ ហើយនិង  
មានខ្សោយរៀបចំពាណិជ្ជកម្មទៅដឹងទីខាងក្រោម។

ខ្លួនខ្លួនខ្លួនការ ត្រូវបានកំណត់ឡើងទាំងប្រាកេណ៍ :-

- មានការជាប្រឡាយក្រោម
- បណ្តាប្រវិធ ១១ សង្កិច្ច់ត្រា
- ទីនិងប្រវិធ ៤ សង្កិច្ច់ត្រា

គេសង្កិច្ច់ត្រូវដោះស្រាយទៅទាន់ទៅ : មានចំណេះក្រោមពីខ្លួន របច្ឆាមប៊ូលីម៉ោងក្រោមក្នុងខេត្ត  
ពាណិជ្ជកម្ម និងមានជាប្រាយសក្តីក្រោមក្នុងខេត្តនៅជាប្រាយដឹងការាងវិនិយោគ និងប៊ូលីម៉ោង ។ នៅ  
ខេត្តខ្សោយក្នុងខេត្ត និងក្រោមជាប្រាយ មានខ្សោយរៀបចំពាណិជ្ជកម្មបិន្ទុត សំរាប់សំគាល់បានន្ទរសក្តី  
ដឹងមន្ត្រី ពីរដ្ឋនាសំរាប់សំគាល់បានន្ទរសក្តីដឹងលេខាជីវា មួយដ្ឋានសំរាប់សំគាល់បានន្ទរសក្តីអនុញ្ញូលេខាជីវា  
នៅខេត្តក្រោជ្រើន និងមានខ្សោយរៀបចំពាណិជ្ជកម្ម មួយចំណេះក្រោមក្នុងខេត្តមុខ។

ខ្លាតសក្តីចុងដោះស្រាយ ទាំងសងខាង ត្រូវបានកំណត់ឡើងប្រាកេណ៍ :-

- មានការប្រុងប្រើប្រាស់ប្រវិធ ៩
- បណ្តាប្រវិធ ៣២ សង្កិច្ច់ត្រា ចំពោះបុរាស និង ២៥ ទៅ ២៥ សង្កិច្ច់ត្រា ចំពោះនាវី  
អាស្សែយដើម្បី
- ទីនិងប្រវិធ ១១ សង្កិច្ច់ត្រា

រូបចំន្ទរសក្តីស្ថា សក្តីចុងការ និងសក្តីចុងដោះស្រាយ សំរាប់ដឹងមន្ត្រី មានចុចក្បែងឱបសម្ព័ន្ធ ទី៤  
សំរាប់ដឹងលេខាជីវា មានចុចក្បែងឱបសម្ព័ន្ធទី៥ និងសំរាប់អនុញ្ញូលេខាជីវា មានចុចក្បែងឱបសម្ព័ន្ធ ទី៦  
នៃក្រោរដ្ឋក្រឹត្យនេះ ។

ជាប្រាយខ្សោយក្រោមសក្តីស្ថា សក្តីចុងការ និងសក្តីចុងដោះស្រាយទាំងសងខាងរបស់នាវី មានទំហំតុច  
ជូចខាងប្រាកេណ៍ :-

- ចំពោះសក្តីស្ថា អាជមានទំហំ ៤០% ៤៥% ៥០% នៃទំហំសក្តីស្ថាបសុបុរាស អាស្សែយ  
ដើម្បីរបស់នាវី

- សក្ខិចុងដោកវា ភាពមានទំហំទីនៅស្ថិតិនៃ ៩០% ទៅ ១៤% នៃទំហំទីនៅសក្ខិចុងដោកវាបាលស ភាស្វ័យលើមាមុរបស់នានា
- សក្ខិកអារ៉ា មានទំហំទីនេះ តាមដីម៉ែត្រ ទៅ ៣.៥ សម្រាត់ម៉ែត្រ ភាស្វ័យលើមាមុរបស់នានា  
គិតុផល ៣

### ប្រធែលីកសម្រាប់ជាមុនក្នុង និរនត្តកម្មប្រព័ន្ធដែល

ឯកសារ ៤ ..

ប្រភេទឯកសម្រាប់សមាជិករាជរដ្ឋបាល និងអនុរដ្ឋបាល ត្រូវបានកំណត់ដូច  
ខាងក្រោម :

#### ១. ឯកសម្រាប់ជាមុនក្នុងក្រសួង

##### ក. ចំពោះអ្នកដោះស្រាយ :

-អារ៉ាកុដាក់ពិស ក្រោង កាត់រាយអារ៉ា ត្រូវដែកខ្លួន ចុងករារទាំងសងខាងមានសក្ខិក  
តាមបានន្ទោរសក្ខិ មានបន្ទាន់លើស្តាល់សក្ខិកដោកសក្ខិ មានបោះឆ្នោះ មានគំរាយរាយស្តិកពេជិ  
ខាងលើពីរ ខាងក្រោមពីរ ។ ភាគដែលរួមចុងដោកវាមានសក្ខិ តាមបានន្ទោរសក្ខិ អារ៉ាបិទ  
ទ្វោរមុខ ដោយដោកសក្ខិកដោស្តារចំនួនប្រាំពីរ ។

-ខាងដីដែកបានន្ទោរសក្ខិ និងក្រសួងដែកបានន្ទោរសក្ខិ និងក្រសួងដែកបានន្ទោរសក្ខិ ។

##### ខ. ចំពោះអ្នកដោះស្រាយ :

-អារ៉ាដែកបានន្ទោរសក្ខិ ដោយប្រើបានចំណាំការបោះឆ្នោះបាលស ការបោះឆ្នោះបាលស  
ឱ្យបានន្ទោរមុខ ដោកសក្ខិកដោស្តារចំនួនប្រាំ និងមានការការពារមូលនៅដោយអារ៉ាខាង  
ក្រោម ។ ចុងករារទាំងសងខាងមានសក្ខិ តាមបានន្ទោរសក្ខិ មានបន្ទាន់លើស្តាល់សក្ខិកដោកសក្ខិ  
ត្រូវបោះឆ្នោះ អារ៉ាដែលរួមចុងដោកវាមានសក្ខិ តាមបានន្ទោរសក្ខិ ។

ឯកសម្រាប់ជាមុនក្នុងក្រសួង មាន ៣ប្រភេទ :-

-ប្រើសំពតសំឡូយអំពីជាមុនពិសិដ្ឋាមធ្លោ ថាកំដើរអំពីស្ថិតិ ពណិខ្លឹមពិសិដ្ឋាមធ្លោ  
រហូតថាទីកសម្រាប់ជាមុនក្នុងក្រសួង ប្រភេទទី១ ។

-ប្រើសំពតសំឡូយអំពីជាមុនពិសិដ្ឋាមធ្លោ ថាកំដើរសំសយពិត្យិនិមាស តាម  
ក្រោមចំណាំការបោះឆ្នោះបាលស ហើយជាមុនក្នុងក្រសួង ប្រភេទទី២ ។

-ប្រើសំពតសំឡួយអំពីបុល តាមគោលកំភាពត្រា ហើយចាប់កសិកនូវការ ប្រកែ  
លេខ៣ ។

-សៀវភៅដើរអេស្តាតានយុបមុខ និងជិតកំណងពណិស ការឃុបយុរដៃពណិស សំរាប់ពេល  
ត្រីក ដល់ថ្ងៃគ្រែ ។

-សៀវភៅដើរអេស្តាតានយុបមុខ និងជិតកំណងពណិខ្លោះ ការឃុបយុរដៃពណិខ្លោះ សំរាប់  
ពេលណ្ឌាច ។

-គំនួរកសិកនូវការសំរាប់សមាជិក សមាជិក រាជធានីភ្នំពេញ នៃសាកិតាល នៃសាកិតាល  
និងអនុរដ្ឋាភិបាទិការ ទាំងបុរស ទាំងនានី មានដូចក្នុងឧបសម្ព័ន្ធ នៃ នៃព្រះរាជក្រឹត្យ  
នេះ ។

## ២. គោលកសិកនូវក្រោមពេលវេលាទំនាក់

### ២.១. ពេលវេលាទំនាក់

-រាជក្ខុដពណិស ក្រោម ការតំរាងរាជធានី ត្រូវដែកខ្លួន ចុងការទាំងសងខាងមានសក្តី  
តាមបាននូវសក្តី មានបន្ទាន់លើស្តាសំរាប់ជាក់សក្តី មានហោក់ថ្ងៃចេះ មានគំរបកងស្តីការពាណិជ  
ខាងលើពីរ ខាងក្រោមពីរ ។ រាជដែកនាំដែកខ្លួនមានសក្តី តាមបាននូវសក្តី រាជបិទ  
នៅរាជក្ខុដពណិស ដោយជាក់ឡើងរូបព្រះរាជសង្គមចំនួនប្រចាំពីរ ។

-សំពតជាមួយចំណុចក្បួនពណិតាមថ្ងៃ សៀវភៅដើរអេស្តាតានយុបពណិខ្លោះថ្ងៃទី ៤ នៃពេល  
ពណិខ្លោះ ដល់ឯណ្ឌាច ។

### ២.២. ពេលវេលាទំនាក់

-រាជដែកកងអំពីសុក្រពណិស ដែលនឹងត្រូវក្រោមពេលវេលាទំនាក់ ក្រោមឈ្មោះខាងមុខខ្លាក់ចុះ  
ពិភ្នាក់និងដែកបិទ ១.៤ សង្កិច្ចេក្រាម និងសង្កិច្ចេក្រាម ឬ ២.៤ សង្កិច្ចេក្រាម  
ថ្ងៃ ៣.០០ សង្កិច្ចេក្រាម អាស៊យទេតាមមាត្រាបែងនានី ត្រូវសក្តីស្តាប់ និងសក្តីចុងការ ឬ ឯណ្ឌាច  
មានសក្តីចុងដែករាជនាមួយខាង តាមបាននូវសក្តី ។

-ពន្លាប្រមាណអំពីសុក្រ ដែលមានផ្ទុកពណិខ្លោះជាមស់ពត ចាក់ជាយតាមបណ្តាយក្រោម  
និងចុងជាយទីនិងក្រោមអំពីសុក្រ ពណិខ្លោះដូចសំពត តាមក្រោមចំនួនភាពត្រា ឬ ក្រោមសុក្រ  
ពណិស្តីនូន តាមការកំណត់របស់គណៈកម្មការអចិន្តក្យយ៉ែបចំបុណ្យជាតិ អន្តោជាតិ ដោយប្រើ

ក្រសាសន៍សំរាប់ខ្លួន ក្រមាធាណាដាក្រសាសន៍អំពើសព្វាកដជ្រាកិច្ច ដែលមានចំណែកធន និងប៉ុងប៉ុង នៅ សង្កែមៗទ្រ។

-ឯកសញ្ញានប្រព័ណិក មាន ៣ប្រភេទ :-

-ឯកសញ្ញានប្រព័ណិក ដែលបើសំពឺជាមួយបង្រៀន ពណិតាមវត្ថុ និងពាណាក្រមាយករៈចោរិចសកសញ្ញានប្រព័ណិក ប្រភេទទី ១

-ឯកសញ្ញានប្រព័ណិក ដែលបើសំពឺជាបុណ្យតាមគោរមុនកភាពត្រានិងពាណាក្រមាយករៈចោរិចសកសញ្ញានប្រព័ណិក ប្រភេទទី ២

-ស្ថ្ទិកដើរិចសកសញ្ញានប្រព័ណិក និងការបុរាណដែលពិនិត្យ សំរាប់ពេលព្រឹក ឬលំថ្ងៃគ្រែង ។

-ស្ថ្ទិកដើរិចសកសញ្ញានប្រព័ណិក និងការបុរាណដែលពិនិត្យ សំរាប់ពេលព្រឹក ។

-រូបគំនួនឯកសញ្ញានប្រព័ណិកសំរាប់សមាជិក សមាជិក រាជរដ្ឋាភិបាល និងអនុរដ្ឋ លេខាជីវិក មានដូចតួនាទី ៩ នៃព្រះរាជក្រឹត្យ នេះ ។

### ចារ្យត្រា ៥.២

ការបើប្រើបាស់ឯកសញ្ញានសំរាប់សមាជិក រាជរដ្ឋាភិបាល និងអនុរដ្ឋ លេខាជីវិក ត្រូវបានកំណត់ ផ្តើមខាងក្រោម :

-ឯកសញ្ញានចូរិករាយ សំរាប់បើប្រើបាស់តួនាទី និងការធ្វើឱ្យការធ្វើឱ្យការ និងការបង្រៀន របស់រដ្ឋ ។

-ឯកសញ្ញានប្រព័ណិកជាតិ សំរាប់បើប្រើបាស់តួនាទី និងការបង្រៀន និងការបង្រៀន នៅតួនាទី តួនាទី និងការបង្រៀន នៅតួនាទី ។

ឯកសញ្ញានទាំងពីរប្រភេទខាងលើនេះ ត្រូវស្ថ្ទិកពាក់ទៅតាមការកំណត់របស់គណកម្មការ អចិន្តិជាប្រចាំខែ ឬចំណុចប្រចាំខែ ។

### ចារ្យត្រា ៥.៣

នគ្គិតិដែលមានចាត់ការស្រី ប្រចាំខែកំប្រចាំខែ ឬចំណុចប្រចាំខែ ស្ថិករាយ សក្ខិចុងដែល និងបែងចែកប្រចាំខែ នៃស្ថិកដើរិចសកសញ្ញានប្រព័ណិក និងការបង្រៀន នៅតួនាទី ។

### ចារ្យត្រា ៥.៤

ការចំណាយសំរាប់ធមិតសក្តិ ជាបន្ទុករបស់រាជរដ្ឋាភិបាល ។ ការចំណាយសំរាប់ឯកសញ្ញាន ជាសំណើរកបំពាក់ ស្ថ្ទិកដើរិចសកសញ្ញានប្រព័ណិក និងការបង្រៀន នៅតួនាទី ។

ឆ្នាំ ៩៥ លេខ ៩ ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០០៩ រាជកិច្ច ទំព័រ ៣៥

ចិត្តអនុវត្តន៍  
អគសាស្ត្រប្បញ្ញត្តិ

ចារ្យតា ៤.~

កាលបច្ចុប្បន្នទិន្នន័យលាក់ដែលធ្វើឱ្យព្រះរាជក្រឹត្យនេះ ត្រូវទុកជានិភាករណ៍ ។

ចារ្យតា ៥.~

នាយករដ្ឋមន្ត្រីនៃរាជដ៌ចារិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមេនុលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០០៩ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០០៩

ព្រះនាស្ត្រជំនាញ  
នាស្ត្រ និង

\* \* \*

ខ្លួន ទី៩ លេខ ៤ ផ្លូវ ០៨ ភូមិ ក្នុង ភ្នំ ២០០៩ រាជក្រឹតា ទំព័រ ៣៥



សរីរបរិ



សរីរបរិ



សរីរបរិ

សមាស្របទ នៃប្រព័ន្ធប្រជាពលរដ្ឋ/នគរបាល/ក្រសួង  
ពេទ្យ ១ ខែ កុម្ភ ឆ្នាំ ២០១៤ និងក្រសួង ពេទ្យ ១ ខែ កុម្ភ ឆ្នាំ ២០១៤  
និង នគរបាល នៃប្រព័ន្ធប្រជាពលរដ្ឋ និងក្រសួង ពេទ្យ ១ ខែ កុម្ភ ឆ្នាំ ២០១៤

សរីរបរិ

ព្រះសីហនុនគរបាល



អាសយដ្ឋាន នគរបាល ខេត្ត ព្រះសីហនុ លេខា ៤ ចុះថ្ងៃទី ០៨ ខែ កុម្ភា ឆ្នាំ ២០០៩ រាជក្រឹត្យ ម៉ោង ៣៨៧  
ឯ៍ ក្រសួង ០៩ ខែ កុម្ភា ឆ្នាំ ២០០៩ រាជក្រឹត្យ ម៉ោង ៣៨៧

សភាឌក្រុង

និង នគរបាល នៃសាធារណការព្រះសីហនុ និងរាជរដ្ឋបាដីរាជ

សភាឌក្រុង

សភាឌក្រុង



ក្រសួងពេទ្យ នយោបាយ ខេត្ត ព្រះសីហនុ ខេត្តកណ្តាល ឆ្នាំ ២០០៩ រាជកិច្ច ទំព័រ ៣៨៧

លទ្ធផលស្ថិតិ

សាលាអនុវត្ត នៃព្រះរាជាណាចក្រកម្ពុជា/២០០៩/០១០៩  
ចុះថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០០៩ ដើម្បី  
និង បញ្ជាក់រាជរដ្ឋាភិបាល និងអគ្គនាយកដៃការ


លទ្ធផល



លទ្ធផល



លទ្ធផល



លទ្ធផល


ខ្លះ ឈុំ លេខ ៥ ចិត្ត ០៨ ខែ កុម្ភា ឆ្នាំ ២០០៩ រាជកិច្ច សៀវភៅ នាមេខ



សក្រីលោក



សក្រីក្រោង



សក្រីលួយ

នាមេខ សក្រីលោក សក្រីក្រោង សក្រីលួយ និង សក្រីលោក សក្រីក្រោង សក្រីលួយ  
ជាប្រព័ន្ធដែលបានបង្កើតឡើងដើម្បីបង្កើតអាណាព្យាយក្សាសាស្ត្រ និង សក្រីលោក សក្រីក្រោង សក្រីលួយ  
ជាប្រព័ន្ធដែលបានបង្កើតឡើងដើម្បីបង្កើតអាណាព្យាយក្សាសាស្ត្រ និង សក្រីលោក សក្រីក្រោង សក្រីលួយ

សក្រីលោក

ក្រសួង ពេទ្យ នគរបាល ខេត្ត កណ្តាល ឆ្នាំ ២០០៩ រាជការ នៃ កម្ពុជា

ស្ថិតិថ្មីនៃក្រសួង


បានដឹងពីការបង្កើតរឹងរាល់នៃក្រសួង និងក្រសួងផ្សេងៗ នៅក្នុងរាជរដ្ឋាភិបាល  
ឬក្នុងក្រសួង និងក្រសួងផ្សេងៗ នៃរាជរដ្ឋាភិបាល និងក្រសួងផ្សេងៗ នៃរាជរដ្ឋាភិបាល


ស្ថិតិថ្មី

ស្ថិតិថ្មី



ស្ថិតិថ្មី





ស្រីរិយា




ស្រីប្រឈម

អគ្គន៍បណ្តុះបណ្តាលដីក្រោម

សាលាអង់គ្លេស នៃសាខាដីក្រោមអភិវឌ្ឍន៍ និងអនុវត្តន៍យោង  
ចុះថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០០៩ និងបានរៀបចំឡើង



ស្រីរិយា



ការត្រួតពិនិត្យរដ្ឋបាល

នាយកដ្ឋាន នៃក្រសួងពេទ្យ នគរបាល ខេត្ត កំពង់ចាម បានបង្ហាញពី ការត្រួតពិនិត្យរដ្ឋបាល នៅក្នុងក្រសួង នៃក្រសួងពេទ្យ នគរបាល ខេត្ត កំពង់ចាម នៅថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០០៩ នៅម៉ោង ១៣:៣០ ជាអង់គ្លេស នៃក្រសួងពេទ្យ នគរបាល ខេត្ត កំពង់ចាម

ក្រសួង នេះខណ្ឌ ថ្ងៃទី ០៨ ខែ កម្ពុជា ឆ្នាំ ២០០៩ រាជក្រឹត ចំពោះ ពាណិជ្ជកម្ម



### ពិនិត្យលទ្ធផលបង្កើតរបាយការណ៍

បានអនុវត្តន៍យោង នៅលើការបង្កើតរបាយការណ៍ នៃសាធារណរដ្ឋបាល/សាធារណរដ្ឋបាល  
ប៊ែងចិត្ត ០៨ ខែ កម្ពុជា ឆ្នាំ ២០០៩ ដើម្បីស្វែងរករាយ  
និង នាយកដ្ឋាន នៃ នគរាល់នាយកដ្ឋាន នៃ នគរាល់នាយកដ្ឋាន នៃ នគរាល់នាយកដ្ឋាន